



# សេចក្តីប្រកាសព័ត៌មាន

## ស្តីពី

### លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនៈគីរី

ដោយមានការគាំទ្រពីគណៈកម្មាធិការខុមហ្វ្រែល សហការជាមួយនិង សមាគមអាដហុក បានរៀបចំសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតមួយស្តីពី ការកំណត់តម្រូវការជាអាទិភាពក្នុងឃុំ-សង្កាត់ដាច់ស្រយាល ដែលធ្វើឡើងនៅឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនៈគីរី កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១១។ មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៦៥ នាក់ (៤៦% ជាស្ត្រី ១០០% ជាជនជាតិចាវ៉ាយ) មកពីគ្រប់ភូមិក្នុងឃុំ ដែលរួមមាន តំណាងសហគមន៍ តំណាងគណបក្សនយោបាយប្រចាំឃុំ សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ អង្គការមូលដ្ឋាននិងប្រជាពលរដ្ឋនៅក្នុងឃុំ បានចូលរួមពិភាក្សានៅក្នុងសិក្ខាសាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ ១០០% បានបោះឆ្នោតគាំទ្រតម្រូវការជាអាទិភាពទាំង៥ នៅក្នុងឃុំ ដែលស្នើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្នយកចិត្តទុកដាក់ដោះស្រាយ និង/ឬគណបក្សនយោបាយទទួលយកដើម្បីដាក់បញ្ចូលទៅក្នុងកម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

### តម្រូវការអាទិភាពទាំង៥ ក្នុងឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនៈគីរី

- ១. ការសាងសង់ផ្លូវ និងស្ពាន**
  - សុំធ្វើផ្លូវថ្មីមួយខ្សែក្រាលគ្រួសក្រហមប្រវែង ១៥គីឡូម៉ែត្រ ពីទីរួមស្រុកអណ្តូងមាស ទៅភូមិបរខាំកាត់ភូមិដាល ទទឹង ៧ម៉ែត្រ និងសាងសង់ស្ពាន ២កន្លែង ១កន្លែង នៅចំនុចអូរក្រៀត ប្រវែង ១៥ម៉ែត្រ ១កន្លែង ទៀត នៅចំនុចអូរលោត ប្រវែង ១៥ម៉ែត្រ ធ្វើពីបេតុង ទទឹង ៧ម៉ែត្រ សូមអនុវត្តចាប់ពីឆ្នាំ២០១២ នឹងបញ្ចប់នៅឆ្នាំ២០១៣។
  - សុំផ្លូវថ្មីមួយខ្សែប្រវែង ៤គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ ក្រាលគ្រួសក្រហមពីភូមិតាំងដឹក ដល់ភូមិដាលលើ សូមចាប់ផ្តើមអនុវត្តនៅចុងឆ្នាំ២០១២ បញ្ចប់យ៉ាងយូរឆ្នាំ២០១៣។
- ២. ការដោះស្រាយទំនាស់ដីធ្លី ការស្នើសុំដីសម្បទានសង្គមកិច្ច និងការផ្តល់ពូជកូនឈើ**
  - សុំជួយធ្វើការសិក្សាពីផលប៉ះពាល់លើដីស្រែ ដីចំការ ដីព្រៃស្រោងឱ្យបានត្រឹមត្រូវ ជូនដល់ប្រជាពលរដ្ឋចំនួន២ភូមិ គឺភូមិដាល និងភូមិបរខាំ ជាមួយក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចចាងលី សូមអនុវត្តចាប់ពីចុងឆ្នាំ២០១១ និងឱ្យចប់ជាស្ថាពរនៅចុងឆ្នាំ២០១២។

Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

- សុំជួយដោះស្រាយការរំលោភយកដីធ្លីពីសំណាក់ក្រុមហ៊ុនឯកជនមួយ ដែលកំពុងប៉ះពាល់លើដីប្រជាពលរដ្ឋនៅភូមិដាលលើ និងភូមិកេត ដោយចាប់ផ្តើមដោះស្រាយនៅឆ្នាំ២០១១ និងឲ្យបាននៅឆ្នាំ២០១២។
- សុំកូនឈើហូបផ្លែគ្រប់មុខ(ដូងស្វាយ.....)ចំនួន១២ភូមិ ដោយក្នុងមួយភូមិចំនួន២០០ដើម សូមផ្តល់ចន្លោះពីឆ្នាំ២០១២-២០១៣។
- សុំផ្តាំចាក់វ៉ាក់សាំងគោក្របីមាន់ទាប្រូកទាំង១២ភូមិ និងស្នើសុំពេទ្យសត្វចំនួន១២នាក់ ប្រចាំភូមិមួយភូមិម្នាក់ ដោយមានថ្នាំគ្រប់គ្រាន់មួយឆ្នាំចាក់ការពារសត្វ២ដង សូមចាប់ផ្តើមពីចុងឆ្នាំ២០១១នេះតទៅ។
- សុំដីសម្បទានសង្គមកិច្ច ដើម្បីផ្តល់ជូនប្រជាពលរដ្ឋ ៥០គ្រួសារ កំពុងរស់នៅរាយគ្នាក្នុងភូមិទាំង១២ ជាប្រភេទដីស្រែចំការ និងដីលំនៅដ្ឋាន សូមចាប់ផ្តើមអនុវត្តពីឆ្នាំ២០១២ និងឲ្យបាននៅឆ្នាំ២០១៣។
- សុំអោយបញ្ឈប់ការហុំព័ទ្ធ រំលោភយកដីស្រែចំការ និងដីព្រៃឈើនៅភូមិដាលចំនុចវាលលែងទំហំ ២០ហិកតា ពី ក្រុមហ៊ុនឯកជនមួយ សូមអនុវត្តនៅឆ្នាំ២០១២ នឹងបញ្ចប់ឆ្នាំ២០១៣។

**៣. ការសាងសង់សាលារៀន ប៉ុស្តិ៍រដ្ឋបាល ផ្ទះសម្រាប់គ្រូ និងវគ្គបណ្តុះបណ្តាលកសិកម្ម**

- សុំសាងសង់សាលារៀនចំនួន៤ខ្នង ដែលមួយខ្នងមាន ២បន្ទប់ តាមស្តង់ដារ ធ្វើពីបេតុង នៅនៅក្នុង ៤ភូមិគឺ ភូមិដាលលើ ភូមិតាំងជិ ភូមិកាដូត ភូមិតាដា មានសំភារៈ គុក្រូ គុសិស្ស ក្តារខៀន សូមចាប់ផ្តើមសាងសង់នៅឆ្នាំ២០១៣ នឹងបញ្ចប់ឆ្នាំ២០១៤។
- សុំវគ្គបណ្តុះបណ្តាលចំនួន១២ភូមិ ក្នុងមួយភូមិ១វគ្គ ក្នុងមួយឆ្នាំ សំរាប់ស្ត្រី និងជនបង្គោលយេនឌ័រ អំពើហឹង្សាគ្រួសារ និងច្បាប់ផ្សេងៗសូមចាប់ផ្តើមនៅចុងឆ្នាំ២០១១នេះតទៅ។
- សុំប៉ុស្តិ៍រដ្ឋបាលសន្តិសុខមួយខ្នង ធ្វើពីឈើប្រកសង្កសី ទទឹង ៦ម៉ែត្រ គុណនឹង ៨ម៉ែត្រ នៅចំនុចភូមិញ៉ាំង សូមឲ្យបាននៅឆ្នាំ២០១២។
- សុំគ្រូបង្រៀនបឋមសិក្សាបន្ថែមចំនួន ៤៨នាក់ ក្នុងឃុំ ដោយក្នុងមួយភូមិ ៤នាក់ ទាំង១២ភូមិ សូមឲ្យបាននៅចន្លោះឆ្នាំ២០១១-២០១២។
- សុំផ្ទះសម្រាប់គ្រូបង្រៀនចំនួន ១២ខ្នង សាងសង់នៅបរិវេណសាលារៀនទាំង១២ភូមិ ១ខ្នង ដែលមាន៤បន្ទប់ មានទទឹង ៨ម៉ែត្រ គុណនឹង១២ម៉ែត្រ សូមសាងសង់ចាប់ពីឆ្នាំ២០១១ និងបញ្ចប់ឆ្នាំ២០១៥។

**៤. ការថែរក្សាធនធានធម្មជាតិ**

- សុំឲ្យអាជ្ញាធរជួយទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មព្រៃឈើគ្រប់ប្រភេទ នៅក្នុងឃុំទាំងមូល ដោយបានចាប់ពី ២០១១ទៅ។
- សុំអាជ្ញាធរប្រកាសឲ្យប្រជាពលរដ្ឋដឹងមុនរាល់ការបើកទំនប់វារីអគ្គិសនីយ៉ាលី ប្រទេសវៀតណាម យ៉ាងហោច ៥ថ្ងៃ មុនការបើកទំនប់នោះដើម្បីឲ្យប្រជាពលរដ្ឋយើងរស់នៅតាមដងទន្លេសេសាន ទប់ទល់នឹងភាពរងគ្រោះទាំងនេះបានសូមចាប់ផ្តើមអនុវត្តពីឆ្នាំ២០១១ តទៅ។

**៥. ការសាងសង់មណ្ឌលសុខភាព អណ្តូងទឹក និងបង្គន់អនាម័យ**

- សុំសាងសង់មណ្ឌលសុខភាពចំនួន ១ខ្នង មាន៤បន្ទប់ធ្វើពីបេតុងប្រក់ក្បឿង ទទឹង ៧ម៉ែត្រ គុណនឹង៩ម៉ែត្រ នៅភូមិដាលក្រោម ព្រមទាំងមានគ្រូពេទ្យប្រចាំការចំនួន ៣នាក់ ដែលមានជំនាញច្បាស់លាស់ និងមានថ្នាំសង្កូវគ្រប់មុខគ្រែសម្រាកព្យាបាលចំនួន ១០ មានទទឹង ១ម៉ែត្រ បណ្តោយ ២ម៉ែត្រ សូមចាប់ផ្តើមសាងសង់ពីឆ្នាំ២០១២ និងបញ្ចប់២០១៣។
- សុំដឹកអណ្តូងទឹកចំនួន៥ ក្នុង៥ភូមិ ៖ ភូមិដាលលើភូមិដាលក្រោម ភូមិកេត ភូមិបរខាំ ភូមិតាំងសេ មានជំរៅ ៣០ម៉ែត្រ ទទឹង ១ម៉ែត្រ និងចាក់បេតុងជុំវិញមាត់អណ្តូងចម្ងាយ ៣ម៉ែត្រ សូមចាប់ផ្តើមសាងសង់ពីឆ្នាំ ២០១៣ និងបញ្ចប់២០១៤។
- សុំបង្គន់អនាម័យចំនួន ១២០ ក្នុង ១២ភូមិ ដោយមួយភូមិចំនួន ១០បង្គន់ ស្ថិតក្នុង ភូមិកេត ភូមិតាំងសេ ភូមិដាល ភូមិបរខាំ ភូមិដាលលើ ភូមិដាលក្រោម ភូមិតាំងជិក ភូមិចង ភូមិមួយ ភូមិចាយ ភូមិពែង ភូមិតាដា ភូមិណាយ ភូមិកាចូត ភូមិញ៉ាំង មានទទឹង ២ម៉ែត្រ គុណនឹង៣ម៉ែត្រ ដោយក្នុងបង្គន់នីមួយៗ មានអាងទឹកចំនួន១ ដែលបង្ហូរទឹកចេញពីអាងធំចំនួន១ សូមចាប់ផ្តើមសាងសង់ពីឆ្នាំ២០១៣ និងបញ្ចប់២០១៤។
- សុំអណ្តូងស្នប់ចំនួន ១២ភូមិ ដែលមួយភូមិចំនួន ២អណ្តូង ជំរៅ ៤០ម៉ែត្រ និងចាក់បេតុងជុំវិញ ៤ម៉ែត្រ បួនជ្រុងសូមឲ្យបាននៅចុងឆ្នាំ២០១៣។

មុនពេលបញ្ចប់សិក្ខាសាលាមានកម្មវិធីប្រគល់របាយការណ៍ពីតម្រូវការអាទិភាពដល់អ្នកដឹកនាំគណបក្សនយោបាយប្រចាំឃុំ និងក្រុមប្រឹក្សាឃុំ។

**លោក អៀម អឿន** តំណាងគណបក្សសមរង្ស៊ី ប្រចាំខេត្ត មានប្រសាសន៍ថា«ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតត្រូវស្វែងយល់អោយបានច្បាស់ទាំងអស់គ្នា បើគណបក្សខ្ញុំជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំនៅទីនេះ ខ្ញុំនឹងគោរពកិច្ចសន្យាដោះស្រាយអោយបាន ៩០ ភាគរយ ដែលម្ចាស់ឆ្នោតបានរកឃើញ បើថវិការមានគ្រប់គ្រាន់ នឹងដោះស្រាយអោយបាន ១០០ភាគរយ»។

**លោកស្រី សេវ យ៉ុន** តំណាងគណបក្សប្រជាជនកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាឃុំ បានលើកឡើងថា«រាល់អ្វីៗដែលប្រជាពលរដ្ឋរកឃើញមានសារៈសំខាន់ណាស់ចំនួន ៥អាទិភាពនេះ ខ្ញុំទទួលយកទាំងអស់នូវអ្វីដែលម្ចាស់ឆ្នោតរកឃើញ»។

- សិក្ខាសាលានេះមានគោលបំណងឱ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖
១. ការយល់ដឹងអំពីសិទ្ធិតួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោតក្នុងការស្វែងយល់ពីតម្រូវការអាទិភាពក្នុងការអភិវឌ្ឍន៍នូវមូលដ្ឋាន។
  ២. ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួម ដដែកពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំសង្កាត់របស់ខ្លួន។

៣. តម្រូវការជាអាទិភាពក្នុងឃុំ សង្កាត់ ដាច់ស្រយាលនឹងត្រូវបានចងក្រងជារបាយការណ៍ដែលអាចឱ្យសិក្ខា  
កាមងាយចងចាំដើម្បីចូលរួមតាមដានជម្រុញការអនុវត្តរបស់ក្រុមប្រឹក្សាឃុំសង្កាត់ និងការដាក់បញ្ចូល  
តម្រូវការក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង  
Forum Syd

<sup>1</sup>សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

១-លោក**ម្នួងមឿត**(មន្ត្រីផ្នែកបណ្តាញនិងវេទិកា)

ទូរស័ព្ទលេខ៖០១២៤៧១៣២៦

២-អ្នកស្រី**ហេងសុគន្ធា** (ជំនួយការផ្នែកបណ្តាញនិងវេទិកា)

ទូរស័ព្ទលេខ៖០១៧៥៨៣៨៦៩

**បេសកកម្ម** ៖ បេសកកម្មរបស់ខុមហ្វ្រែល គឺជួយបង្កើតបរិយាកាសគួរជាទីពេញចិត្ត និងមានព័ត៌មានគ្រប់គ្រាន់ ទី១/ដើម្បីឱ្យមានដំណើរការបោះឆ្នោត  
ដោយសេរី និងយុត្តិធម៌តាមរយៈការបញ្ចុះបញ្ចូល តស៊ូមតិ ដើម្បីទទួលបាននូវក្របខ័ណ្ឌច្បាប់សមរម្យ, ការអប់រំដើម្បីផ្តល់ព័ត៌មានដល់អ្នកបោះឆ្នោត  
អំពីសិទ្ធិ និងសកម្មភាពចូលរួមសង្កេតការណ៍របស់ពួកគេ ដែលអាចរារាំងនូវភាពមិនប្រក្រតី ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ  
និងឆាប់រហ័ស ដើម្បីអាចមានការវាយតម្លៃលើដំណើរការ បោះឆ្នោតមួយដែលមិនលំអៀង និងមិនប្រកាន់បក្សពួក ទី២/ ដើម្បីឱ្យមានអត្ថន័យនៃ  
ដំណាក់កាលក្រោយពេលបោះឆ្នោត តាមរយៈការអប់រំ និងវេទិកាសាធារណៈក្នុងគោលបំណងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមក្នុងកិច្ចការ  
នយោបាយ និងការធ្វើសេចក្តីសម្រេចនានា ការតស៊ូមតិ/បញ្ចុះបញ្ចូលដើម្បីឱ្យមានការកែទម្រង់ ដំណើរការបោះឆ្នោតដែលបង្កើននូវគណនេយ្យភាព  
(ការទទួលខុសត្រូវ) របស់មន្ត្រីជាប់ឆ្នោត ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃមួយ  
ដែលមិនលំអៀង និងប្រកាន់បក្សពួក ទៅលើការបំពេញកម្មវិធីនយោបាយ និងដំណើរការអនុវត្តន៍ការងាររបស់មន្ត្រីជាប់ឆ្នោត។

<sup>1</sup> No 035